

មណ្ឌលផ្តល់ស្បៀងអាហារដោយឥតគិតថ្លៃ នៅខោនធី CUMBERLAND

សូមទាក់ទងទៅកាន់មណ្ឌលផ្តល់ស្បៀងអាហារដោយឥតគិតថ្លៃ និងទីតាំង អាហារសម្រាប់កាលវិភាគចែកចាយថ្មីៗ ព័ត៌មាននេះអាចនឹងមានការផ្លាស់ប្តូរជាញឹកញាប់ ដោយសារតែការសម្របសម្រួលទៅនឹងកាលៈទេសៈនៃជំងឺ COVID-19 និងផ្តល់ជូនតែព័ត៌មានថ្មីៗបំផុតដែលមាន គិតមកត្រឹមកាលបរិច្ឆេទដែលបានរៀបរាប់ខាងលើ។ សូមចូលទៅកាន់ <https://www.gsfb.org/covid-19-partner-agency-updates/> សម្រាប់ព័ត៌មាន ប្រចាំសប្តាហ៍ថ្មីៗ។

***Food Pantries/Food Cupboards/Food Banks និងកម្មវិធីផ្សេងទៀតដែលមានរៀបរាប់នៅទីនេះ ធ្វើការចែកចាយ គ្រឿងទេស (អាហារដែលមិនទាន់រៀបចំចម្អិន) ដោយឥតគិតថ្លៃ និងសម្ភារៈផ្គត់ផ្គង់មូលដ្ឋានផ្សេងទៀត សម្រាប់ ការប្រើប្រាស់ក្រៅទីតាំង ជាធម្មតាសម្រាប់អតិថិជនដែលយកម្ហូបអាហារទៅចម្អិននៅផ្ទះដោយខ្លួនឯង។**

BRIDGTON

BRIDGTON FOOD PANTRY

214 Main St
(207) 647-3704
ម៉ោង៖ ថ្ងៃអង្គារ ពីម៉ោង 11 ព្រឹក – 6 ល្ងាច
សម្គាល់៖ កំណត់ត្រីមអតិថិជន 2នាក់ក្នុងមួយ លើក នៅក្នុងបន្ទប់អាហារ អ្នកផ្សេងទៀតនឹង បន្តស្ថិតនៅក្នុងរថយន្តរបស់ពួកគេ រង់ចាំ រហូតដល់វេនរបស់ខ្លួន

ST. JOSEPH FOOD PANTRY

225 South High St
(207) 318-5671
ម៉ោង៖ ថ្ងៃអង្គារ សប្តាហ៍ទី4 នៃខែ ពីម៉ោង 10 ព្រឹក - 12 ថ្ងៃត្រង់
សម្គាល់៖ គំរូសេវាអនុញ្ញាតឱ្យមានការ បើកបរឆ្លងកាត់ ដែលមានប្រអប់អាហារ វេចខ្ចប់ទុកជាមុន។

BRUNSWICK

MID-COAST HUNGER PREVENTION FOOD PANTRY

12 Tenney Way
(207) 725-2716
ម៉ោង៖ ថ្ងៃអង្គារ ពីម៉ោង 11 ព្រឹក – 2 រសៀល និងម៉ោង 4 រសៀល – 6 ល្ងាច, ថ្ងៃពុធ និងសុក្រ ពីម៉ោង 11 ព្រឹក – 2 រសៀល, និងថ្ងៃសៅរ៍ ពីម៉ោង 12 ថ្ងៃត្រង់ – 3 រសៀល។
សម្គាល់៖ មកទទួលដោយការបើកបរឆ្លងកាត់ ដែលមានប្រអប់អាហារវេចខ្ចប់ទុកជាមុន។ ការផ្តល់ជូនតាមផ្ទះ នឹងបន្តផ្តល់ជូន។

CASCO

CASCO ALLIANCE CHURCH FOOD PANTRY

7 Point Sebago Rd
(207) 693-9601
ម៉ោង៖ បើកដំណើរការនៅថ្ងៃអង្គារ សប្តាហ៍ទី1 និងថ្ងៃចន្ទ សប្តាហ៍ទី3 នៃខែ ម៉ោង 6 ល្ងាច – 7 យប់
សម្គាល់៖ មកទទួលដោយការបើកបរឆ្លងកាត់ ដែលមានប្រអប់អាហារវេចខ្ចប់ទុកជាមុន

CASCO VILLAGE CHURCH

941 Meadow Rd
(207) 627-4282
ម៉ោង៖ ថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី4 នៃខែ ពីម៉ោង 2 រសៀល – 5:30 ល្ងាច
សម្គាល់៖ គំរូសេវាអនុញ្ញាតឱ្យមានការ បើកបរឆ្លងកាត់ ដែលមានប្រអប់អាហារ វេចខ្ចប់ទុកជាមុន

CUMBERLAND

COMMUNITY FOOD PANTRY - CUMBERLAND

290 Tuttle Rd (Town Hall)
(207) 831-2294
ម៉ោង៖ ថ្ងៃសុក្រ សប្តាហ៍ ទី1 ទី2 និងទី4 នៃខែ ម៉ោង 3 រសៀល – 6 ល្ងាច
សម្គាល់៖ មកទទួលដោយការបើកបរឆ្លងកាត់ ដែលមានប្រអប់អាហារវេចខ្ចប់ទុកជាមុន



partnering to end hunger

EAST BALDWIN
FIRST CONGREGATIONAL CHURCH OF
EAST BALDWIN FOOD PANTRY

26 School St
(207) 657-2360
ម៉ោង: ថ្ងៃអង្គារ ម៉ោង 9:30 – 10:15 ព្រឹក
សម្គាល់: មនុស្សច្រើនបំផុត 5នាក់នៅខាងក្នុង
បន្ទប់ ក្នុងមួយពេល ដោយមានគំរូតាមជម្រើស

FALMOUTH
FALMOUTH FOOD PANTRY

271 Falmouth Rd
(207) 627-4282
សម្គាល់: សំរាប់ការដឹកបញ្ជូនតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម សូមទូរសព្ទទៅលេខ
(207) -632-2687

FREEPORT
FREEPORT COMMUNITY SERVICES

53 Depot St
(207) 865-3985 ext. 205
ម៉ោង: ថ្ងៃចន្ទ និងថ្ងៃពុធ ពីម៉ោង 11 ព្រឹក – 1
រសៀល
សម្គាល់: មនុស្សអាចជ្រើសយកប្រអប់
អាហារដែលបានវេចខ្ចប់ទុកមុន ពីកន្លែងផ្ទុក
អាហាររបស់ពួកគេ

GORHAM
GORHAM ECUMENICAL FOOD PANTRY

299 B Main St
(207) 222-4351
ម៉ោង: ថ្ងៃអង្គារ ពីម៉ោង 10ព្រឹក – 12 ថ្ងៃត្រង់។ ថ្ងៃ
ចន្ទ សប្តាហ៍ ទី2 និងទី4 នៃខែ ពីម៉ោង
6 ល្ងាច – 7 យប់
សម្គាល់: មកទទួលដោយរងចាំខាងក្រៅអាគារ
/មកទទួលដោយការបើកបរឆ្លងកាត់

GRAY
CROSSROADS COMMUNITY CHURCH

14 Lewiston Rd
(207) 657-4541
ម៉ោង: ថ្ងៃអាទិត្យ 1 រសៀល – 2:30 រសៀល
សម្គាល់: មានប្រអប់អាហារដែលបានវេចខ្ចប់
ទុកមុនតែប៉ុណ្ណោះ

GRAY COMMUNITY FOOD PANTRY

5 Brown St
(207) 657-4279 ext. 3
ម៉ោង: ថ្ងៃសុក្រ ទី1 និងទី3 នៃខែ ពីម៉ោង
12:30 ថ្ងៃត្រង់ – 3 រសៀល

សម្គាល់: ការចែកចាយប្រអប់អាហារវេចខ្ចប់
ទុកមុន នៅកន្លែងចំណត

HARRISON
HARRISON FOOD BANK

176 Waterford Rd
(207) 647-3384
ម៉ោង: ថ្ងៃអង្គារ ម៉ោង 12 ថ្ងៃត្រង់ – 6 ល្ងាច
សម្គាល់: ប្រអប់អាហារវេចខ្ចប់ទុកមុន ដោយ
មានគំរូសេវាអនុញ្ញាតឲ្យមានការបើកបរ
ឆ្លងកាត់

NAPLES
CROSSWALK COMMUNITY OUTREACH

15 Village Green
(207) 595-4156
ម៉ោង: បើកដំណើរការនៅថ្ងៃ
ចន្ទរៀងរាល់ពីរសប្តាហ៍ម្តង ពីម៉ោង 1 – 3
រសៀល។ អាហារឆ្លិនសំរាប់ទទួលទានក្រៅទីតាំង
ក៏មានផ្តល់ជូនផងដែរនៅថ្ងៃព្រហស្បតិ៍ ម៉ោង
11 ព្រឹក – 1 រសៀល
សម្គាល់:
មកទទួលដោយការបើកបរឆ្លងកាត់ដែលមាន
ប្រអប់អាហារវេចខ្ចប់ទុកជាមុន និងអាហារ
ឆ្លិនក្តៅៗសម្រាប់ទទួលទានក្រៅទីតាំង

UNITED METHODIST GOOD
FELLOWSHIP – NAPLES FOOD PANTRY

1000 Roosevelt Trail
(207) 653-6449
ម៉ោង: បើកដំណើរការ នៅថ្ងៃអង្គារ ម៉ោង 10
ព្រឹក – 11:30 ព្រឹក
សម្គាល់: មកទទួលដោយការបើកបរឆ្លងកាត់
ដែលមានប្រអប់អាហារវេចខ្ចប់ទុកជាមុន

NEW GLOUCESTER
FIRST CONGREGATIONAL CHURCH –
NEW GLOUCESTER

19 Gloucester Hill Rd
(207) 926-3260
ម៉ោង: ថ្ងៃសៅរ៍ សប្តាហ៍ទី2 និងទី4 នៃខែ
ពីម៉ោង 8 ព្រឹក – 9:30 ព្រឹក
សម្គាល់: ប្រអប់អាហារវេចខ្ចប់ទុកមុនផ្នែកខ្លះ
និងគំរូសេវាទិញទំនិញផ្នែកខ្លះៗ



partnering to end hunger

PORTLAND

FIRST ASSEMBLY OF GOD - PORTLAND

243 Cumberland Ave
(207) 774-2415
ម៉ោង: ថ្ងៃសៅរ៍ ម៉ោង 1 ថ្ងៃក្រុង - 3 :30 រសៀល
សម្គាល់: ប្រអប់អាហារវេចខ្ចប់ទុកមុន
ដែលមាននៅខាងក្រៅអាចទៅយក
លឿនៗបាន

**JEWISH FAMILY SERVICES-
ផ្ទះកង់ណើរការនាពេលបច្ចុប្បន្ន**

1342 Congress St
(207) 772-1959
ធនាគារកន្ទុបទឹកនោមសំរាប់ទូទាំងរដ្ឋ
បម្រើសេវា: ខោនធី Cumberland

PREBLE STREET RESOURCE CENTER

252 Oxford St
(207) 775-0026
ម៉ោង: ថ្ងៃអង្គារ - ថ្ងៃសៅរ៍ ពីម៉ោង 1 រសៀល - 4
រសៀល
សម្គាល់: ប្រអប់អាហារដែលបានវេចខ្ចប់
ទុកមុន

PROJECT FEED INC

202 Woodford St
(207) 761-3920
ម៉ោង: ការចូលយកការបញ្ជាទិញ នៅថ្ងៃ
អង្គារនិងថ្ងៃព្រហស្បតិ៍ ម៉ោង 1 រសៀល - 3
រសៀល
សម្គាល់: សូមទូរសព្ទទៅលេខ (207)370-4129
នៅថ្ងៃចន្ទនិងថ្ងៃព្រហស្បតិ៍ ចន្លោះពីម៉ោង 1
រសៀល - 5 ល្ងាច ដើម្បីដាក់ការបញ្ជាទិញ។
សេចក្តីលម្អិតបន្ថែម តាមរយៈ
www.projectfeed.org

ROOT CELLAR - PORTLAND

94 Washington Ave
(207) 774-3197
សម្គាល់: សូមទូរសព្ទ សម្រាប់ព័ត៌មានបន្ថែម

**SACRED HEART/ST. DOMINIC FOOD
PANTRY**

80 Sherman St
207-929-3088
ម៉ោង: ថ្ងៃអង្គារ ម៉ោង 8 ព្រឹក - 11 ព្រឹក
សម្គាល់: មានផ្តល់ជូនប្រអប់អាហារ
ដែលបានវេចខ្ចប់ទុកមុន

**SALVATION ARMY – PORTLAND FOOD
PANTRY**

297 Cumberland Ave
(207) 774-4172
ម៉ោង: ថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ពីម៉ោង 1
រសៀល - 2:30 រសៀល
សម្គាល់: តាមរយៈការណាត់ជួបតែប៉ុណ្ណោះ

ST. LUKE'S FOOD PANTRY

134 Park St
(207) 772-5434
ម៉ោង: ថ្ងៃព្រហស្បតិ៍ ម៉ោង 9:30 ព្រឹក - 11 ព្រឹក
សម្គាល់: មកទទួលដោយការបើកបរឆ្លងកាត់
នៅក្នុងចំណាករថយន្ត

**STROUDWATER CHRISTIAN CHURCH
FOOD PANTRY**

1520 Westbrook St
(207) 200-5985
ម៉ោង: ថ្ងៃអាទិត្យ ម៉ោង 1 រសៀល - 3 រសៀល
សម្គាល់: មកទទួលដោយការបើកបរឆ្លងកាត់
ដែលមានប្រអប់អាហារវេចខ្ចប់ទុកជាមុន។
ប្រសិនបើត្រូវការឲ្យមានការដឹកជញ្ជូនដល់ផ្ទះ
សូមអ៊ីម៉ែលទៅកាន់
stroudwaterfoodpantry@gmail.com

WAYSIDE FOOD PANTRY

135 Walton St
(207) 775-4939
ម៉ោង: បន្ទប់អាហារចល័តចំនួន 5

- Bayside Anchor / 81 Oxford Street, Portland (ឆ្លងផ្លូវ), ថ្ងៃព្រហស្បតិ៍សប្តាហ៍ ទី1 រៀងរាល់ខែ ម៉ោង 11 ព្រឹក
- Sagamore Village / 21 Popham Street, Portland - ថ្ងៃអង្គារ សប្តាហ៍ទី4 រៀងរាល់ខែ ម៉ោង 10 ព្រឹក
- Redbank Village និង Brick Hill / 2 Townhouse Road, South Portland - ថ្ងៃពុធ សប្តាហ៍ទី4 រៀងរាល់ខែ ម៉ោង 2 រសៀល
- Washington Gardens / 577 Washington Ave, Portland (ចុងផ្លូវ Pembroke Street) ថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី2 រៀងរាល់ខែ ម៉ោង 10:30 ព្រឹក
- West End/ 17 Carleton Street, Portland (ក្រោយទឹកនៃដងចំណត) ថ្ងៃពុធ សប្តាហ៍ទី3 រៀងរាល់ខែ ម៉ោង 11 ព្រឹក

សម្គាល់: បន្ទប់អាហារចល័ត កំពុងមានដំណើរការតាមធម្មតា។ យ៉ាងណាក៏ដោយការសម្រាប់ការចូលយករបស់ទិភ្នាក់ងារ និងការចូលយកអាហារសម្រាប់ការសង្គ្រោះបន្ទាន់ នៅពេលមានការស្នើសុំ។ កម្មវិធី Senior Commodities កំពុងបន្តដំណើរការតាមធម្មតា



partnering to end hunger

**WHITE MEMORIAL SEVENTH DAY
ADVENTIST CHURCH**

97 Allen Ave
(207) 838-3123
ម៉ោង: ថ្ងៃព្រហស្បតិ៍ ម៉ោង 7:30 – 9 ព្រឹក
សម្គាល់: គំរូសេវាអនុញ្ញាតឱ្យមានការ
បើកបរឆ្លងកាត់ ដែលមានប្រអប់អាហារ
វេចខ្ចប់ទុកជាមុន។

**RAYMOND
RAYMOND FOOD PANTRY**

1273 Roosevelt Trail
(603) 828-3758
ម៉ោង: ថ្ងៃព្រហស្បតិ៍ ទី២ និងទី៤ ម៉ោង 4 រសៀល
– 6 ល្ងាច
សម្គាល់: ការចែកចាយប្រអប់អាហារ
វេចខ្ចប់ទុកមុន នៅខាងក្រៅ

**SEBAGO
SEBAGO WARMING HUT**

183 Sebago Rd
(207) 787-5105
ម៉ោង: ថ្ងៃចន្ទ ម៉ោង 9:30 ព្រឹក – 11 ព្រឹក។ ថ្ងៃចន្ទ
ទី៤ ម៉ោង 9:30 ព្រឹក – 12 ថ្ងៃត្រង់

**SOUTH PORTLAND
SOUTH PORTLAND FOOD CUPBOARD**

130 Thadeus St
(207) 874-0379
ម៉ោង: ថ្ងៃពុធ សប្តាហ៍ទី១ នៃខែ ពីម៉ោង 5 ល្ងាច –
7 យប់, ថ្ងៃអង្គារ ម៉ោង 10:30 ព្រឹក – 12 ថ្ងៃត្រង់,
ថ្ងៃព្រហស្បតិ៍ ពីម៉ោង 8:30 ព្រឹក – 11:30 ព្រឹក
សម្គាល់: មកទទួលដោយការបើកបរឆ្លងកាត់
ដែលមានប្រអប់អាហារវេចខ្ចប់ទុកជាមុន

**SOUTHERN MAINE AGENCY ON AGING-
ផ្អាកដំណើរការនាពេលបច្ចុប្បន្ន**

30 Liza Harmon Dr
(207) 854-6833
ម៉ោង: ថ្ងៃចន្ទ ម៉ោង 8:45 ព្រឹក – 11 ព្រឹក។
បម្រើសេវា: Larrabee Village

**STANDISH
STANDISH FOOD PANTRY-
បានបញ្ជាក់ថាមានទំនាក់ទំនង**

175 Northeast Rd
(207) 358-0359
ម៉ោង: ថ្ងៃចន្ទ ពីម៉ោង 9:30 ព្រឹក – 10:30 ព្រឹក,
និងថ្ងៃពុធ ម៉ោង 4 – 5:30 ល្ងាច

សម្គាល់: ការផ្លាស់ប្តូរទីតាំងជាបណ្តោះអាសន្ន
ទៅកាន់ Standish Congregational Church
នៅ 25 Oak Hill Rd នៅក្នុងភូមិ Standish។
មកទទួលដោយការបើកបរឆ្លងកាត់
ដែលមានប្រអប់អាហារវេចខ្ចប់ទុកជាមុន។
លេខទូរស័ព្ទរបស់ពួកគេគឺ (207) 358-0359
ហើយគេហទំព័ររបស់ពួកគេនឹងមាន
ព័ត៌មានថ្មីៗ: www.standishfoodpantry.org

**WESTBROOK
VINEYARD CHURCH OF GREATER
PORTLAND**

715 Bridgton Rd
(207) 854-8339
ម៉ោង: ថ្ងៃសុក្រ ម៉ោង 5:45 ល្ងាច - 6:30 ល្ងាច
សម្គាល់: មកទទួលដោយការបើកបរឆ្លងកាត់
ដែលមានប្រអប់អាហារវេចខ្ចប់ទុកជាមុន

**WESTBROOK COMMUNITY FOOD &
RESOURCE CENTER**

426 Bridge St
(207) 591-8147
ម៉ោង: ថ្ងៃអង្គារ ទី២ និងទី៤ ម៉ោង 11 ព្រឹក – 2
រសៀល
សម្គាល់: មកទទួលដោយរងចាំខាងក្រៅអាគារ
ដែលមានថង់អាហារវេចខ្ចប់ទុកជាមុន

**WINDHAM
WINDHAM FOOD PANTRY**

377 Gray Rd
(207) 892-1931
ម៉ោង: តាមរយៈការណាត់ជួប។ ថ្ងៃចន្ទ – ថ្ងៃព្រា
ស្បតិ៍ ពីម៉ោង 8:30 ព្រឹក – 4 រសៀល។ ថ្ងៃពុធ
សប្តាហ៍ទីមួយនៃខែនេះ គឺសម្រាប់មនុស្ស
ចាស់តែប៉ុណ្ណោះ ម៉ោង 10 ព្រឹក – 11:30 ព្រឹក
(អាយុ 62ឆ្នាំឡើងទៅ)
សម្គាល់: តាមរយៈការណាត់ជួបតែប៉ុណ្ណោះ។ ភ្ញៀវ
បញ្ជាទិញពីបន្ទប់រង់ចាំ។

**YARMOUTH
YARMOUTH COMMUNITY FOOD
PANTRY**

116 Main St
(207) 420-1880
ម៉ោង: ថ្ងៃអង្គារនិងថ្ងៃសុក្រ ពីម៉ោង 10 ព្រឹក –
12 ថ្ងៃត្រង់
សម្គាល់: គំរូសេវាអនុញ្ញាតឱ្យមានការ
បើកបរឆ្លងកាត់ ដែលមានប្រអប់អាហារ
វេចខ្ចប់ទុកជាមុន។

ទីតាំងអាហារប្រចាំខោនធី CUMBERLAND

BRUNSWICK

MID COAST HUNGER PREVENTION SOUP KITCHEN

12 Tenney Way
(207) 725-2716
ម៉ោង: ថ្ងៃចន្ទ - ថ្ងៃសុក្រ ពីម៉ោង 11 ព្រឹក - 12:30 ថ្ងៃត្រង់, និងថ្ងៃសៅរ៍ ពីម៉ោង 12 ព្រឹក - 1:30 រសៀល
សម្គាល់: អាហារថ្ងៃត្រង់នឹងត្រូវបានរៀបចំជាស្រេចសម្រាប់ការទទួលបានក្រៅទីតាំង។ បម្រើជូនពីច្រកចូលខាងកើត

PATHWAY VINEYARD CHURCH – BRUNSWICK

2 Columbus Dr
(207) 784-9500
ម៉ោង: ថ្ងៃអង្គារ ម៉ោង 5 ល្ងាច – 6 ល្ងាច
សម្គាល់: អាហារសម្រាប់ទទួលបានក្រៅទីតាំង។ កុំអនុញ្ញាតឱ្យមានការបើកបរឆ្លងកាត់

PORTLAND

AMISTAD INC -

ផ្នែកដំណើរការនាពេលបច្ចុប្បន្ន

66 State St
(207) 773-1956
សម្គាល់: អាហារពេលត្រូវបានផ្តល់ជូនជាបណ្តោះអាសន្ន។ មានផ្តល់ជូនប្រអប់អាហារដែលបានខ្ចប់ទុកមុនសម្រាប់ការសង្គ្រោះបន្ទាន់។

PREBLE STREET RESOURCE - SOUP KITCHEN

252 Oxford St
(207) 775-0026
សម្គាល់: លែងមានបម្រើអាហារពេលជូនទៀតហើយ នៅ 252 Oxford Street នៅក្នុងទីក្រុង Portland។ អាហារទទួលបានក្រៅទីតាំងមានផ្តល់ជូនតាមរយៈកម្មវិធី Street Outreach Collaborative ថ្ងៃរសៀលមជ្ឈមណ្ឌល Preble Street ចាប់ពីម៉ោង 9 ព្រឹក - 10 ព្រឹក និងពីម៉ោង 3:30 រសៀល - 4:30 រសៀល 7 ថ្ងៃក្នុងមួយសប្តាហ៍។ សូមមើលគេហទំព័ររបស់ Preble Street សម្រាប់កាលរីកាត/ទីតាំងដែលបានធ្វើបច្ចុប្បន្នភាព៖ www.preblestreet.org

ST. VINCENT DE PAUL SOUP KITCHEN

307 Congress St
(207) 772-1113
ម៉ោង: ថ្ងៃចន្ទ - ថ្ងៃសុក្រ ម៉ោង 11 ព្រឹក ដល់ម៉ោង 12:30 ថ្ងៃត្រង់
សម្គាល់: អាហារសម្រាប់ទទួលបានក្រៅទីតាំង

STEEP FALLS

STEEP FALLS COUNTRY CHURCH SOUP KITCHEN

35 Main St
(207) 229-3289
ម៉ោង: ថ្ងៃពុធ ពីម៉ោង 4:30 រសៀល - 6 ល្ងាច
សម្គាល់: អាហារសម្រាប់ទទួលបានក្រៅទីតាំង

